

၃. ပါ ပိုမ်းဆောင်ရွက်ဖြစ်သူများ

- សារធាតុសំរាប់មិនត្រូវបានខ្សោយដែលភាពបន្ទាត់បានបែងជំណាញឱ្យ
 - ទីកន្លែងធ្វើដីកំបុងត្រូវមានទីតាំងឆ្លាយពីកន្លែងដលិតកម្មនិងពីប្រភពទីក្រោម។



ପ୍ରକାଶ

- ត្រូវរាយកម្មដៃទីក្រឹងប្រជាសុទ្ធសាស្ត្រ សម្រាប់ស្រាវជ្រាវ និងលាយការណ៍គឺមិនមែនប្រជាសុទ្ធសាស្ត្រ តាមរយៈការបង្កើតរាយកម្មដៃទីក្រឹងប្រជាសុទ្ធសាស្ត្រ ដែលបានចាប់ពីថ្ងៃទី ១ ខែ មីនា ឆ្នាំ ២០២៣
 - ទីក្រឹងប្រជាសុទ្ធសាស្ត្រ ត្រូវបានបង្កើតឡើងនៅក្នុងក្រុងក្រុងរាយកម្មដៃទីក្រឹងប្រជាសុទ្ធសាស្ត្រ ដែលបានចាប់ពីថ្ងៃទី ១ ខែ មីនា ឆ្នាំ ២០២៣



၁၅. မေတ္တာနီယံဆုံးလျှေ

- ក្រុបណ្តុះបណ្តាលកម្មករចម្ងាយអំពីសង្គមនៅលើយិត្តាល់ខ្លួន និងជាកសញ្ញាដែលមិនយើង ដើរវិញពីសង្គមជាតិ
 - បង្កើត និងសម្រាប់បង្កើត ក្នុងការទានសារមាតិកកម្មករ។



5.

- ត្រូវធ្វើសរុបអំបន់ដែលមានយោងក និងសារធាតុគឺមិនមែនជាក្នុងការធ្វើដំឡើង
 - ជាក់ដែលមិនបានបានឱ្យក្រដាស់ បញ្ជាសិក ឡើងសរុបអំបន់ដែលមិនមែនជាក្នុងការធ្វើដំឡើង



៤. សេច្ចាងារ៉ាន់: វិលសេច្ចាប្រើប្រាស់

- សត្វពាណ់: ក្រុងនៅត្រាយតែបន្ថែមទៀត
 - គ្រឿងពិនិត្យសត្វលូកធម្មតាត្រូវបានរាយ



ప. ఉపకారిణీ, బ్యాల్/కట్టువా, విశ్వా, అంబుల్

- ព្រៃវិធីក្បរមេលខបករណ៍, ធម៌/ការពេញ/កែះ, អាតារ និងយនៃយកសារ មុននឹងប្រើ និងត្រូវសម្ងាតជាចាំបាត់
 - ព្រៃវិសម្ងាត ដី ចុះ កែវ ដែក ឆ្លាស្ទិក ហំណោរកុំព្យូទ័រ កំឡចច្ចូលាយ គ្រឿងអល់ងារ ពីក្នុងជលិកជល។



អនុញ្ញាណយកចូលនិភ័យ

ការប្រតិបត្តិការណ៍នឹងលាងវារៈ និងជំរាប់ស្ថាយ



ឯកចំណោម នាយកដ្ឋានការពារជាតិ នគរបាល និងទួតតាមអនុម័យ


Australian Aid  **CAVAC** innovation
in Agriculture

ការប្រើប្រាស់សុវត្ថិភាពចំណើនឈាង ជីវិថាម្មាយ

I. រៀបចំផ្តល់សុវត្ថិភាពចំណើនឈាង

ជាសារធាតុគិតិមាលាដែលធ្វើឱ្យផ្តល់សុវត្ថិភាពទៅប្រជាជាតិ ដែលមិនអាចទទួលយកបានសម្រាប់អ្នកប្រើប្រាស់។

សារធាតុគិតិមាលា



ជីវិថាម្មាយ



ប្រសាស្ត្រ

II. រៀបចំផ្តល់សុវត្ថិភាពចំណើនឈាង

2. រៀបចំផ្តល់សុវត្ថិភាព

ជីវិថាម្មាយ (បាក់តេវ បាក់សុធន ឬឯស) នៅលើផលិតផលក្នុងចំណុះប្រើប្រាស់។

➤ **ឯសរៀង្ហោះ** មានមេភេទ និងលោហេង្សំ



➤ **ឯក** មេភេទក្នុងទីកដែលបានប្រើប្រាស់សម្រាប់ស្រាវជ្រាវ និងការលាងសម្ងាត់



➤ **កម្មករចម្លោះ** ការរោនម៉ោយធ្វើឱ្យបានចិនបានព្រឹមព្រៀវ (បង្គ់សម្ងារ់លាងដៃ និងកម្មករមានដំឡើង)



➤ **សុវត្ថិភាព**: គិតិមាលាដែលបង្កើមានមេភេទ នៅលើផលិតផល ទីកដី និងសម្ងារ់ដោយរៀបចំផ្តល់សុវត្ថិភាពចំណើនឈាង។



3. រៀបចំផ្តល់សុវត្ថិភាព

គិតិមាលាដែលបង្កើមានមេភេទដែលអាចបង្កើដីប្រើប្រាស់ មានផុំចាត់ ដី ធ្លី កែវ ដែក ឆ្លាសិក ហិរញ្ញវត្ថុ ជាតិ កំទេចច្បាស់ បានបង្កើដីប្រើប្រាស់។




II. ការរៀបចំផ្តល់សុវត្ថិភាពចំណើនឈាង

ក. គ្រប់គ្រង់

➤ **គ្រប់ប្រាស់សារធាតុគិតិមាលាដែលបានចុះបញ្ជីក សុកទុក និងប្រើប្រាស់បានយ៉ាងត្រឹមត្រូវ**

➤ **កម្មករចម្លោះប្រើប្រាស់បណ្តុះបណ្តាលក្នុងកម្រិតសមរម្យ**



III. រៀបចំគិតិមាលាដែលបង្កើដីប្រើប្រាស់

ការប្រើប្រាស់ផ្ទាល់កម្មុតំបានចុះបញ្ជីក បុមិនបានអនុម័ត សម្រាប់ដំណោះស្រាយ និងការអូកជាក់ប្រើប្រាស់មិនបានព្រឹម ក្នុងការប្រកបដែលធ្វើឱ្យប៉ែបានសុខភាព។